



GC ពហុគាំពារ



តើអ្វីទៅជា GC ពហុគាំពារ?

GC ពហុគាំពារ គឺជាគម្រោងធានារ៉ាប់រងមានកាលកំណត់រយៈពេល ៥ឆ្នាំ ដែលផ្តល់ការការពារខ្ពស់លើគ្រោះថ្នាក់ជាយថាហេតុរហូតដល់ 400% នៃទឹកប្រាក់ត្រូវបានធានាជាមួយនឹងបុព្វលាភដែលមានតម្លៃសមរម្យ។

លក្ខណៈនៃផលិតផល

អាយុអ្នកត្រូវបានធានារ៉ាប់រង	ចាប់ពី 15 ដល់ 60ឆ្នាំ
រយៈពេលធានារ៉ាប់រង	5ឆ្នាំ
រយៈពេលបង់បុព្វលាភ	ការបង់ម្តងផ្តាច់, 2ឆ្នាំ ឬ3ឆ្នាំ
វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ឬប្រចាំខែ (លើកលែងចំពោះការបង់ម្តងផ្តាច់)
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$10,000 ឡើង

អត្ថប្រយោជន៍ធានារ៉ាប់រង



សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

100% នៃទឹកប្រាក់ត្រូវបានធានា



សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ

200% នៃទឹកប្រាក់ត្រូវបានធានា



សំណងមរណភាពដោយគ្រោះថ្នាក់ជាយថាហេតុ នៅពេលកំពុងធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ

300% នៃទឹកប្រាក់ត្រូវបានធានា



សំណងមរណភាពដោយគ្រោះថ្នាក់ជាយថាហេតុ នៅពេលកំពុងធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិ*

400% នៃទឹកប្រាក់ត្រូវបានធានា។

*ថ្ងៃឈប់សម្រាកបុណ្យជាតិគឺ ពិធីបុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអុំទូក និងពិធីបុណ្យចូលឆ្នាំខ្មែរ។

ករណីមិនធានាសំខាន់ៗ

១. មរណភាព

- (១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ។
- (២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- (៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែង ការរីករាលដាល ឬការប្រែប្រួលនៃមេរោគអេដស៍។
- (៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

- (១) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាព ប្រឆាំងនឹងរដ្ឋាភិបាលនិងអំពើហិង្សា។
- (២) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយានបូមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង គឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- (៣) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុន និងទទួលយកដោយក្រុមហ៊ុន។
- (៤) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងកំពូល ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

៣. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ

- (១) អ្នកត្រូវបានធានារ៉ាប់រងបានដឹងអំពីបញ្ហារាងកាយថាមានជំងឺ ឬរូបសមុនពេលចាប់ផ្តើមកិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែអ្នកត្រូវបានធានារ៉ាប់រងមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- (២) អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- (៣) ការមានគភ៌ ការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។

ករណីមិនធានាទាំងនេះ គឺជាចំណុចសំខាន់ៗប៉ុណ្ណោះ។ សម្រាប់ករណីមិនធានាលម្អិតទាំងស្រុង សូមពិនិត្យមើល ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ចំណាំ៖ ខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក
ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។



ទំនាក់ទំនងមកកាន់យើងខ្ញុំ

☎ 023-989-218 / 098-989-218



service@gc-life.com.kh



www.gc-life.com.kh



វីនឆាក ផ្ទះលេខ A9២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ